



គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា

Committee for Free and Fair Elections in Cambodia

ខុមហ្វ្រែល COMFREL

ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១២

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតឃុំកំពង់ឃ្នាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប

ដោយមានការគាំទ្រពី គណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង សមាគមន៍អាដហុក និងសហគមន៍នេសាទ បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយ ស្តីពីការកំណត់តម្រូវការជាអាទិភាពក្នុងឃុំ-សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំកំពង់ឃ្នាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១២។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៥៣នាក់ (២៦% ជាស្ត្រី) ពីគ្រប់ភូមិក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬ គណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

តម្រូវការជាអាទិភាពទាំង ៥ ក្នុង ឃុំកំពង់ឃ្នាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប

១. ការសាងសង់ផ្លូវ និងស្ពាន

- សុំជួយសាងសង់ផ្លូវ២ខ្សែក្រាលគ្រួសក្រហម ដោយខ្សែទី១មានប្រវែង៤គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ កម្ពស់ ១,៥០ម៉ែត្រ ពីភូមិទាំង ទៅភូមិអូរតាពុត និងខ្សែទី២មានប្រវែង៤គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ កម្ពស់១,៥០ ម៉ែត្រ ពីភូមិតាច្រនៀង ទៅដល់ទន្លេសាប។ សូមចាប់ផ្តើមពីឆ្នាំ២០១២ និងបញ្ចប់ឆ្នាំ២០១៣។
- សុំសាងសង់ស្ពានបេតុងឆ្លងព្រែកចំនួន៣ គឺទី១ពីវត្តឃ្នាំង ទៅភូមិមុខវត្ត មានប្រវែង១០០ម៉ែត្រ ទទឹង៦ ម៉ែត្រ កម្ពស់១០ម៉ែត្រ ទី២ឆ្លងព្រែកជ្រលាយ ភូមិតាច្រនៀង មានប្រវែង៧០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្ពស់ ១០ម៉ែត្រ ទី៣ឆ្លងព្រែកពីភូមិផ្សារឃ្នាំង ទៅភូមិទាំង មានប្រវែង៧០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្ពស់៨ម៉ែត្រ។ សូមចាប់ផ្តើមពីឆ្នាំ២០១២ និងបញ្ចប់២០១៣។

២. ការស្នើសុំឡានសង្គ្រោះ

- សុំឡានសង្គ្រោះដឹកអ្នកជម្ងឺម៉ាកតូរីស៦កៅអី ១គ្រឿង ថ្នាំព្យាបាលជម្ងឺ ដូចជាជម្ងឺអេដស៍ និងជម្ងឺរ៉ាំរ៉ៃ ផ្តល់ជូនដល់មណ្ឌលសុខភាពឃុំកំពង់ឃ្នាំង។ សូមចាប់ផ្តើមពីឆ្នាំ២០១២ និងឱ្យបានឆ្នាំ២០១៣។

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានគុណភាព និងប្រកបដោយលទ្ធផល ដែលប្រកបដោយលទ្ធផល ត្រូវបានលើកយកមកប្រើប្រាស់។
Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

| |
|---|
| ៣. ការស្នើសុំអាហារូបករណ៍ |
| <ul style="list-style-type: none"> ▪ សុំផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រទាំងអស់ក្នុងឃុំកំពង់ឃ្នាំង ដែលត្រូវទៅរៀននៅវិទ្យាល័យក្នុងស្រុក ដែលឆ្ងាយពីឃុំ ដើម្បីអាចឲ្យសិស្សទាំងអស់នោះបានបន្តការរៀនសូត្របន្ថែមទៀត។ សូមចាប់ផ្តើមពីឆ្នាំ២០១២នេះតទៅ។ |
| ៤. ការស្នើសុំបើកវគ្គបណ្តុះបណ្តាល |
| <ul style="list-style-type: none"> ▪ សុំជួយបណ្តុះបណ្តាលការកែច្នៃផលនេសាទ វិជ្ជាជីវៈកាត់ដេរ ការផ្តល់ពូជសត្វ ជ្រូក ត្រី មាន់ ទា ឲ្យបាន៥វគ្គ ក្នុង១ឆ្នាំ សម្រាប់ភូមិទាំង១០ ក្នុងឃុំកំពង់ឃ្នាំង និងផ្តល់ទុនសំរាប់បង្កើនមុខរបរផ្សេងៗផងដែរ។ សូមចាប់ផ្តើមពីឆ្នាំ២០១២ និងតទៅ។ |
| ៥. ការស្នើសុំស្តារព្រែក |
| <ul style="list-style-type: none"> ▪ សុំស្តារព្រែកកំពង់ឃ្នាំង ពីភូមិព្រែកស្រមោច ដល់មាត់ទន្លេសាប មានប្រវែង២០គីឡូម៉ែត្រ ទទឹង៣០ម៉ែត្រ ជម្រៅ២ម៉ែត្រ។ សូមចាប់ផ្តើមពីឆ្នាំ២០១២ និងបញ្ចប់ឆ្នាំ២០១៣។ |

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំគណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក ប៉ារ៉ូ ប៊ុន តំណាងគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាឃុំ បានលើកឡើងថា «ខ្ញុំស្មោះត្រង់ចំពោះតម្រូវការដែលប្រជាពលរដ្ឋសុំ ហើយខ្ញុំនឹងធ្វើរបាយការណ៍តម្រូវការនិមួយៗ ដែលអង្គសិក្ខាសាលារកឃើញដាក់ជូនថ្នាក់ស្រុកផងដែរ។ ខ្ញុំសូមអរគុណដល់អង្គការខុមហ្វ្រែល សមាគមអាដហុក និងអង្គការសមាគមន៍ដៃគូ ដែលបានគាំទ្រការរៀបចំសិក្ខាសាលានេះឡើង ដើម្បីឲ្យប្រជាពលរដ្ឋ បានយល់ពីតួនាទីជាម្ចាស់ឆ្នោត។ ហើយខ្ញុំនឹងយកតម្រូវការ ដែលអង្គសិក្ខាសាលារកឃើញដាក់ក្នុងកម្មវិធីនយោបាយបោះឆ្នោតក្រុមប្រឹក្សាឃុំឆ្នាំ២០១២នេះ»។

លោក ម៉ែន ណាន តំណាងគណបក្សសមរង្ស៊ី និងជាជំទប់ទី២ បានមានប្រសាសន៍ថា «ខ្ញុំសូមអរគុណដល់អង្គការខុមហ្វ្រែល អង្គការដៃគូ និងសមាគមន៍ ដែលបានផ្តល់ឱកាសឲ្យគណបក្សនយោបាយបានសំដែងមតិឲ្យប្រជាពលរដ្ឋបានយល់ពីកិច្ចការងាររបស់គណបក្សនយោបាយនិមួយៗនិងការងារក្រុមប្រឹក្សាឃុំ»។

សិក្ខាសាលានេះមានគោលបំណងឲ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់របស់ខ្លួន។

៣. តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់ ដាច់ស្រយាលនឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាច ឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និង ការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

¹សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក **ប្លង់ មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-អ្នកស្រី **ហេង សុភន្ទា** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១៧ ៥៨៣ ៨៦៩

បេសកកម្ម ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមាន ដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំ ដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិន លំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះ បញ្ចូលដើម្បីឱ្យមានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្ស ពួកទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។

¹ No 097